

写真コンテスト(Photo Contest)



ការប្រកួតរូបថត
フォトコンテスト

ក្រោមប្រធានបទ៖

វប្បធម៌កម្ពុជា
ដែលខ្ញុំស្រឡាញ់

私の好きな

カンボジア文化



ច្បាប់ ទទួលបានទទួលបានបរិកាចំនួន ៥០០០០យ៉េន ១ង្វាន់

特賞：賞金 5 万円 1 名様

ច្បាប់លើកទី១ ផលិតផលខ្មែរជ្រើសរើសពិសេស ៥ង្វាន់

応募者から抽選で 実行委員会厳選カンボジアグッズ 5 名様

អ្នកចូលរួមប្រកួតមានឱកាសទទួលបានត្រីប៊ូឯកសារ ១០០០យ៉េន ចំនួន ២០នាក់

応募者から抽選でカンボジアフェスティバル当日に使える
ミールクーポン 1000 円分を 20 名様にプレゼント

លក្ខខណ្ឌនៃការប្រកួត

- ជនជាតិខ្មែរ ឬជនជាតិដទៃ ដែលកំពុងរស់នៅប្រទេសជប៉ុន
- ជំហានទី១៖ សូមចុច like ទំព័រហ្វេសប៊ូក
<https://www.facebook.com/cambodiafestival/> ឬ follow
<https://www.instagram.com/cambodiafes/>
- ជំហានទី២៖ ផ្ញើររូបថតមកកាន់អ៊ីម៉ែល photo.cf2019@gmail.com
សូមធ្វើការសរសេរឈ្មោះរបស់អ្នក និងពណ៌នាខ្លីអំពីរូបភាព។
- បេក្ខជនមានសិទ្ធិផ្ញើររូបភាព ៣សន្លឹក
- យើងនឹងធ្វើការបង្ហាញរូបដែលចូលរួមប្រកួតនៅលើទំព័រ Facebook
និង Instagram។ រូបភាពដែលឈ្នះនឹងផ្សព្វផ្សាយនៅលើគេហទំព័រ
ផ្លូវការ និងបណ្តាញសង្គមរបស់ Cambodia Festival និងផ្ញើរ email
ទៅកាន់អ្នកឈ្នះ។
- ចាប់ផ្តើមពីថ្ងៃនេះរហូតដល់ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៩។

参加条件

- 日本国内にお住まいの日本国籍、またはカンボジア国籍を有する者
- Step 1：カンボジアフェスティバル 公式 facebook にいいね！ または、Instagram をフォローする
<https://www.facebook.com/cambodiafestival/>
<https://www.instagram.com/cambodiafes/>
- Step 2：名前（ペンネーム可）と写真の一言コメントを記載し、E-mail で写真を応募する
応募アドレス：photo.cf2019@gmail.com
- おひとり 3 枚まで応募可能
- カンボジアフェスティバル 公式 facebook および Instagram にて写真を掲載いたします。また受賞作品は、公式 HP および上記 SNS にて掲載いたします。
- 応募期間：4 月 26 日 20:00 まで

SNS 写真投稿キャンペーン！

テーマ：「私の好きなカンボジア文化」

あなたが撮ったカンボジア文化に関わるお気に入りの写真（風景、歴史、料理等）をご応募ください。
ステキな写真の中から豪華景品やミールクーポンをプレゼントします。

☆賞品

特賞：賞金 5 万円 1 名様

入賞：実行委員会厳選カンボジアグッズ 5 名様

応募者から抽選でカンボジアフェスティバル当日に使えるミールクーポン 1000 円分を 20 名様にプレゼント

☆応募方法

Step 1：カンボジアフェスティバル 公式 facebook に いいね！ または、Instagram をフォローする

- ・ Facebook : <https://www.facebook.com/cambodiafestival/>
- ・ Instagram : <https://www.instagram.com/cambodiafes/>

Step 2：名前（ペンネーム可）と写真の一言コメントを記載し、E-mail で写真を応募する

※おひとり 3 枚まで応募可能

応募アドレス：photo.cf2019@gmail.com

○応募いただいた写真について

カンボジアフェスティバル 公式 facebook および Instagram にて写真を掲載いたします。
また受賞作品は、公式 HP および上記 SNS にて掲載いたします。

○応募期間

2019 年 4 月 26 日 20:00 まで

○審査

特賞および入賞の審査は、実行委員会にて厳選に行います。

審査結果は公式 HP や SNS 上で発表し、E-mail で当選者のみご連絡いたします。

○参加資格

- ・ 日本国籍、またはカンボジア国籍を有する者
- ・ 日本国内にお住まいの方

○応募規約

応募した時点で本キャンペーンの趣旨および、以下の規約に同意したものとみなします。

・公序良俗に反するもの、法律・法令・規則などに抵触するもの、実行委員会が不適切と判断するものは応募対象外となります。

・やむを得ない事情により、企画内容、賞品は予告なく変更となることがあります。

"My favorite Cambodian culture" SNS post campaign (24th of March till 26th April)

Please send us your favorite picture related to Cambodian culture (such as scenery, history, food, etc) by email. Applicants have chance to get gorgeous gifts and to get meal coupon (1,000 yen) for Cambodia Festival 2019.

☆Awards

The best picture: prize money 50,000yen (one person)

Good pictures: Special Cambodian goods (5 people)

Applicants have chance to meal coupon (1,000 yen) for Cambodia Festival 2019. (20 people)

☆How to apply

Step 1: Please put Like to the Cambodia Festival page at Facebook or follow Cambodia Festival account at Instagram.

• Facebook : <https://www.facebook.com/cambodiafestival/>

• Instagram : <https://www.instagram.com/cambodiafes/>

Step 2: Send your picture to the email address below.

Please note your name (nick name is acceptable) and comments about the picture.

Each person can send 3 pictures at the maximum. Email address; photo.cf2019@gmail.com

☆The pictures applied for this campaign

We will post the pictures which have been sent for this campaign at our Facebook and Instagram. Also, the Best and Good pictures will be announced at our website and SNS above.

☆Campaign period

Deadline : 20:00 on 26th of April.

☆Selection

The committee of Cambodia Festival will carefully select the winners. The Best and Good pictures will be announced at our website and SNS and we will send emails to the winners.

☆Qualifications to join

Japanese or Cambodian nationals who have residential address in Japan.

☆Terms of apply

Anyone who applied for this campaign, we consider he/she agreed to the terms below.

Any pictures which against the law or the points described in the outline of the campaign, or pictures which is not suitable for the purpose of the campaign, we will not take them to selection process.

Campaign contents and the awards may be change due to unavoidable reasons without notice.